



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ ៩៨៤

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៧៣ នាមអ.ក.២៤

អនុប្រើប្រាស់

ស្តីពី

ការព្យៃតម្លៃ និងការប្រើប្រាស់ផែនការនៃក្រសួងសាធារណការ នៃក្រសួងសាធារណការ

រាជរដ្ឋាភិបាល

- ពានយើង្ហាមប្រព័ន្ធឌីជីថទេស នស/កេត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការដែងលាក់ដោយក្រសួងសាធារណការ
- ពានយើង្ហាមប្រព័ន្ធឌីជីថទេស ០២/នស/៩៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការរៀបចំ និងការប្រើប្រាស់គ្រប់គ្រងៗ
- ពានយើង្ហាមប្រព័ន្ធឌីជីថទេស នស/កេម/០៩១៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការរៀបចំអង្គភាពគុណភាព
- ពានយើង្ហាមប្រព័ន្ធឌីជីថទេស នស/កេម/០៩១៥/០៩៥ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការរៀបចំអង្គភាពគុណភាព
- ពានយើង្ហាមប្រព័ន្ធឌីជីថទេស នស/កេម/០៩១៥/០៩៦ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការរៀបចំអង្គភាពគុណភាព
- ពានយើង្ហាមប្រព័ន្ធឌីជីថទេស ២៨០ អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រើប្រាស់ក្រសួងយុត្តិធម៌
- យោងតាមសំណើបែស់ដ្ឋីមន្ទីរក្រសួងយុត្តិធម៌

នៃ ព្រៃន ៣

ចំណុចទី ១  
ចានច្បាប្រើប្រាស់

មានក្រុង ១.

អនក្រឹត្យនេះ: មានគោលបំណងព្រឹងយន្តការក្រោមប្រែងការដោយដ្ឋាលាបស់សាលាគម្ពុជា និងមហាមួយការអេមសាលាគម្ពុជា ដើម្បីធានា គុណភាព ប្រសិទ្ធភាព តម្លៃការ និងគណនោយការនៃការដ្ឋីលេសក់ និងបង្កើនជំនួយក្នុងព្រោះពាណិជ្ជកម្ម និងបង្កើនជំនួយក្នុងព្រោះពាណិជ្ជកម្ម។

ចារ្យតា ២.-

អនុក្រើស្យែន: មានគោលដៅកំណត់អំពីត្បូនាទី ការកិច្ច និងចំនាសម្ព័ន្ធបែស់អគ្គលេខាជីវាជ្មាន ដើម្បីជាបណ្តុះបណ្តាលសាលាថ្មី។

ចារ្យតា ៣.-

អនុក្រើស្យែន: មានវិសាលការអនុវត្តចំណេះអគ្គលេខាជីវាជ្មានដើម្បីជាបណ្តុះបណ្តាលសាលាថ្មី។

**ចំណុចទី ២  
ក្នុងវិសាលការអនុវត្តចំណេះអគ្គលេខាជីវាជ្មាន**

ចារ្យតា ៤.-

អគ្គលេខាជីវាជ្មានដើម្បីជាបណ្តុះបណ្តាលសាលាថ្មី ស្ថិតនៅក្រោមដំឡើងស្ថិតិយាល័យ និងក្រសួងយុត្តិធម៌ ដើម្បីផ្តល់មានអគ្គនាយកដ្ឋានកិច្ចការដើម្បីជាបណ្តុះបណ្តាលសាលាថ្មី ជីថាសនាជីវាជ្មាន និងមហាមយ្យការ អមសាលាថ្មី។

អគ្គលេខាជីវាជ្មានដើម្បីជាបណ្តុះបណ្តាលសាលាថ្មី គឺជាសាលាថ្មី និងមហាមយ្យការ អមសាលាថ្មី ដើម្បីផ្តល់ការងារដើម្បីជាបណ្តុះបណ្តាលសាលាថ្មី បុគ្គលិក និងហិរញ្ញវត្ថុ ស្របតាមច្បាប់ និងបទដ្ឋានគិតិយុត្តិធម៌ មានព្រមទាំងបំពេញការកិច្ចមួយចំនួនដូចខាងក្រោម៖

- គ្រប់គ្រងដំឡើងសាលាថ្មី សម្រាប់ជំនួយបច្ចេកទេសដល់កម្មវិធីការងារបែស់សាលាថ្មី និងមហាមយ្យការអមសាលាថ្មី
- ករណីអំពីការងារបុគ្គលិក ដើម្បីផ្តល់ការកិច្ចប្រចាំថ្ងៃនប្រចាំសាលាថ្មី និងអគ្គត្រោះដោយការងារបែស់សាលាថ្មី
- ទំនាក់ទំនងការងារសាធារណៈ
- សម្របសម្រួលសកម្មភាពគ្រប់ដ្ឋែក កែងសាលាថ្មី និងមហាមយ្យការអមសាលាថ្មី ជាមួយនឹងក្រសួងយុត្តិធម៌
- បញ្ជីសាលាជីវា និងសេចក្តីសម្រចនាសាលាបែស់សាលាថ្មី ដូចស្រួលក្រសួងយុត្តិធម៌ ឱ្យបានទៀងទាត់
- រៀបចំផែនការសកម្មភាព និងផែនការពេះពាត់ផ្សេងៗទៀត សម្រាប់កិច្ចជំណ៉ែការការងារបែស់សាលាថ្មី និងមហាមយ្យការអមសាលាថ្មី
- អនុវត្តតាមការណែនាំបែស់ក្រសួងយុត្តិធម៌ ក្នុងការងារដ្ឋានកិច្ចការ បុគ្គលិក និងហិរញ្ញវត្ថុ
- លើកម្រោងចំណេះប្រចាំសាលាថ្មី និងអគ្គត្រោះដោយការងារបែស់សាលាថ្មី ដើម្បីក្លាយជាក្រសួងយុត្តិធម៌ និងសម្រាប់ការងារបែស់សាលាថ្មី
- រៀបចំផែនការបែកចែកក្រសួងយុត្តិធម៌ និងគោលការណ៍ហិរញ្ញវត្ថុជាបណ្តុះបណ្តាល ហើយត្រូវរៀបចំផែនការពេះពាត់ផ្សេងៗ ដូចស្រួលក្រសួងយុត្តិធម៌ ដើម្បីប្រមូលដូចជាកំណើងការងារបែស់សាលាថ្មី
- អនុវត្តការងារបែកចែកក្រសួងយុត្តិធម៌ ដើម្បីប្រមូលដូចជាកំណើងការងារបែស់សាលាថ្មី

២

- រៀបចំ និងបញ្ចានពាយការណ៍ការងារបុគ្គលិក ផ្តូចឈាម និងហិរញ្ញវត្ថុ ប្រចាំខែ ត្រីមាស និង ០៥ខែ និងប្រចាំឆ្នាំ ដូចមេក្រសួងយុត្តិធម៌
- បំពេញការកិច្ចផែងផ្សេកដែលដឹងមន្ត្រីក្រសួងយុត្តិធម៌ ប្រចានសាលាគម្ពុជា និងអគ្គក្រោះរាជរដ្ឋាភិបាល អមសាលាគម្ពុជា ប្រគល់ខ្លួន។
- ដើម្បីធានាទំបន់ប្រសិទ្ធភាព នៃកិច្ចដែលបានការងារអគ្គលេខាជីវិកាដោយបង្ហាញផ្តូចឈាមសាលាគម្ពុជា មាន "គ្រប់គ្រង់ សម្រាប់អនុវត្តការកិច្ចបេស់ខ្លួន។"

#### ចារម្វាត ៥.-

អគ្គលេខាជីវិកាដោយបង្ហាញផ្តូចឈាមសាលាគម្ពុជា មានចំនាយកម្រួលដឹងប្រចាំខែ៖

- នាយកដ្ឋានកិច្ចការងារផ្តូចឈាម និងបុគ្គលិក
- នាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ
- នាយកដ្ឋានកិច្ចការគុណភាព
- នាយកដ្ឋានកិច្ចការមហាមយ្យការ។

នាយកដ្ឋាននឹមួយា ត្រូវដែងចេកដោយប្រចានមួយឱ្យ និងមានអនុប្រចានមួយចំនួនតាមការពេញចិត្ត។ នាយកដ្ឋាននឹមួយា ត្រូវបង់ចេកដោកវិយាល់យោ ការិយាល់យនឹមួយា ដឹងប្រចានមួយឱ្យ និងការិយាល់យនឹមួយា នៃអគ្គលេខាជីវិកាដោយបង្ហាញផ្តូចឈាមសាលាគម្ពុជា ប្រចាំខែ ប្រចាំខែ និងការិយាល់យនឹមួយា និងការិយាល់យនឹមួយាកំណត់តាមការពេញចិត្ត។

អង្គការណែនាំអគ្គលេខាជីវិកាដោយបង្ហាញផ្តូចឈាមសាលាគម្ពុជា ជាបសម្ព័ន្ធនៃអនុក្រើសរើស។

#### ចារម្វាត ៦.-

នាយកដ្ឋានកិច្ចការងារផ្តូចឈាម និងបុគ្គលិក ជាសនាចិកខ្លួន និងការងារផ្តូចឈាមសាលាគម្ពុជា សេវាការងារផ្តូចឈាមទុកទេស ឬ បុគ្គលិក ទៅនាក់ទៅនង បណ្តុះបណ្តាល និងព័ត៌មានទីទាំង។

នាយកដ្ឋានកិច្ចការងារផ្តូចឈាម និងបុគ្គលិក មានការិយាល់យចំណុះចំនួន ០៣ (បី) ដូចខាងក្រោម៖

##### ១. ការិយាល់យផ្តូចឈាមទុកទេស ទទួលបន្ទុក៖

- ទទួល និងចាត់ចេងឯកសារចំពោះបណ្តុះបណ្តាល និងការងារផ្តូចឈាមសាលាគម្ពុជា មហាមយ្យកាមេសាលាគម្ពុជា និងអគ្គលេខាជីវិកាដោយបង្ហាញផ្តូចឈាមសាលាគម្ពុជា
- រៀបចំ និងសម្របសម្រលការងារផ្តូចឈាម
- គ្រប់គ្រងសៀវភៅក្នុងការងារផ្តូចឈាម
- គ្រប់គ្រងសៀវភៅក្នុងការងារផ្តូចឈាម និងប្រព័ន្ធចិនិនីយចិនិនីបញ្ជីសំណុំរឿងក្នុងការងារផ្តូចឈាម
- ចុះបញ្ជីសំណុំរឿងក្នុងការងារផ្តូចឈាម និងរៀបចំបញ្ហាលទៅក្នុងប្រព័ន្ធចិនិនីយ
- គ្រប់គ្រងសំណុំរឿងក្នុងការងារផ្តូចឈាម និងពិនិត្យការងារផ្តូចឈាម និងការងារផ្តូចឈាម



- គ្រប់គ្រង និងទទួលខុសត្រូវដើរដើរកុំព្យូទ័រ និងបច្ចេកវិទ្យាជាន់នៃប៊ូមីហីមីសេវាយុត្តិធម៌
- ចកចារលិខិត និងប្រមូលកុំព្យូទ័រការណ៍នៃនិងចំណាត់ការបណ្តឹង និងជំណើការនីតិវិធីសំណុំ ពីរដីបេស់សាលាថ្មីទៀត
- ពាណិជ្ជកម្ម និងសហការបញ្ចូនសាលាចីកា និងសេចក្តីសម្រេចនានាដូនទៅក្នុង យុត្តិធម៌ និងស្ថាបនាកំណត់នៃផែងទាំង ៣ តាមច្បាប់កំណត់
- រៀបចំការបញ្ចូនសំណុំពីរដីបេស់សាលាថ្មីទៀត
- គ្រប់គ្រងគ្រាប់សំអត្ថលេខាចិត្តការងារដែលបានរៀបចំឡើង និងសេចក្តីសម្រេចនានាដូនទៅក្នុង យុត្តិធម៌
- គណនាកំណត់ចំនួនប្រាកំណត់បានក្នុងការងារ និងប្រាកំណត់ផែងទាំង ៣ តាមច្បាប់កំណត់
- សម្របសម្រួលរៀបចំកម្មវិធីសវនាការ និងកិច្ចការងារដែលបានរៀបចំឡើង និងការងារដែលបានរៀបចំឡើង
- តម្លៃសំណើការរៀបចំកម្មវិធីសេវាផេម និងចំលចម្លៃសំណើការរៀបចំឡើង ដូចអង្គភាពពាក់ព័ន្ធ
- សម្របសម្រួលសេវាបកប្រែ និងសេវាទំព័រផែងទាំង ៣
- គារប្រសិទ្ធភាព និងសុវត្ថិភាពដែលបានរៀបចំឡើង និងមហាមួយការអមេសាលាថ្មីទៀត
- រៀបចំគ្រប់គ្រងការងារសន្និសុខ សណ្ឋាប់ឆ្នាប់ និងអនាម័យ
- លើកគ្រោងចំរើក និងផែនការសេវាកម្មភាពប្រចាំឆ្នាំបេស់ការិយាល័យ និងនាយកដ្ឋាន
- រៀបចំបាយការណ៍សកម្មភាពការងារប្រចាំខែ គ្រឿងស ៩ និងប្រចាំឆ្នាំបេស់សាលាថ្មីទៀត មហាមួយការអមេសាលាថ្មីទៀត និងអត្ថលេខាចិត្តការងារដែលបានរៀបចំឡើង
- អនុវត្តការងារផែងទៀតដែលប្រចាននាយកដ្ឋានប្រគល់ឱ្យ។

## ២. ការិយាល័យកិច្ចការបុគ្គលិក ទទួលបន្ទុក :

- គ្រប់គ្រង និងសម្របសម្រួលការងារបុគ្គលិក ដោយធ្វើទំនាក់ទំនងជាមួយក្រសួងយុត្តិធម៌
- គ្រប់គ្រងបុគ្គលិក រៀបចំផែនការ តារាងបៀវត្ស និងស្ថិតិបុគ្គលិក ព្រមទាំងរៀបចំសំណុំលិខិត ដែលបានសម្រាប់គ្រប់គ្រងអាជីវកម្ម តាមច្បាប់កំណត់ និងគោលការណ៍ប៉ែបស់ក្រសួងយុត្តិធម៌
- រៀបចំសំណើកម្មវិធីសវនា ដែលបានរៀបចំឡើង និងហានន្ទៃស៊ីកី ព្រមទាំងរៀបចំសំណើផ្តល់រោងចាយ ការងារ និងគ្រប់គ្រងតែសូវិរយសផែងទាំង ៣
- ចូលរួមរៀបចំផែនការ និងប្រមូលដ្ឋានកុំព្យូទ័រសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍នានាមនុស្ស
- រៀបចំ គ្រប់គ្រងកម្មវិធីការងារទូទៅ និងកម្មវិធីដំឡើងសមត្ថភាពដ្ឋានដី:បេស់បុគ្គលិក
- តាមដាន និងគ្រែតិនិត្យសកម្មភាពការងារបុគ្គលិក
- លើកគ្រោងចំរើក និងផែនការសេវាកម្មភាពប្រចាំឆ្នាំបេស់ការិយាល័យ
- រៀបចំបាយការណ៍សកម្មភាពការងារបេស់ការិយាល័យប្រចាំខែ គ្រឿងស ៩ និងប្រចាំឆ្នាំ
- អនុវត្តការងារផែងទៀតដែលប្រចាននាយកដ្ឋានប្រគល់ឱ្យ។

៣. ការិយាល័យទាំងអស់នៃសាធារណៈ: និងបណ្តុះបណ្តុក :

- ពេបចំ និងសម្របសម្រួលការងារទាំងអស់នៃអន្តរស្សាប់ន ពិធីការ បុកសុប និងបណ្តុះបណ្តុក
- ពេបចំ ពោះកុម្ភពីតិចគ្នាតំនាក់មានបេស់សាណាទ្វារណ៍ និងមហាមយុកអមសាណាទ្វារណ៍
- ពេបចំ និងគ្រប់គ្រងកិច្ចការពិធីការទូទៅ និងទាំងអស់នៃការងារ
- ទាំងអស់នៃជាមួយសាធារណៈ និងអង្គភាពសារតំបន់មាន
- ធម្មុជាយសច្ចិនដំណឹង និងព័ត៌មានទូទៅរៀងរាល់
- ពេបចំគ្រប់គ្រងបណ្តាល់យ និងតម្លៃបង់រៀងរាល់
- ពេបចំកិច្ចប្រជុំនានា ជាអាជីវកិច្ចប្រជុំផ្លូវកិច្ច សិក្សាសាលា និងសន្ទិចតាលប្រព័ន្ធដំឡើង
- ពេបចំក្រសួងសិក្សាមួយ និងសាណាទ្វារណ៍ និងសាណាការ
- ឱកក្រុមក្រសួងពេជ្រ និងដែនការសកម្មភាពប្រព័ន្ធដំឡើងបេស់ការិយាល័យ
- ពេបចំពាយការណ៍សកម្មភាពការងារបេស់ការិយាល័យប្រព័ន្ធដំឡើងបេស់ការិយាល័យ
- ពេបចំពាយការណ៍សកម្មភាពការងារបេស់ការិយាល័យប្រព័ន្ធដំឡើងបេស់ការិយាល័យ
- អនុវត្តការងាររៀងរាល់ដែលប្រចាបននាយកដ្ឋានប្រគល់ឱ្យ។

ទាំង ៧.-

នាយកដ្ឋានកិច្ចការហើយ ជាអនុលោមជាជាតិការងារនៃប្រចាំសាណាទ្វារណ៍ និងការងារដែនការ ថ្ងៃការងារ ធម្មុជាយសច្ចិនដំណឹង និងសាណាទ្វារណ៍ និងសាណាការ

នាយកដ្ឋានកិច្ចការហើយ មានការិយាល័យចំណុចចំនួន ០៣ (បី) ដុចខាងក្រោម៖

១. ការិយាល័យដែនការ ទទួលបន្ទុក :

- ទទួល ពាក់ចែងនៃការចំណាំ-ចូលបេស់នាយកដ្ឋាន
- សម្របសម្រួលពេបចំដែនការថ្ងៃការបេស់អន្តរសាណាទ្វារណ៍ និងនាយកដ្ឋាន
- ទទួល និងបុកសុប ដែនការសកម្មភាព និងដែនការថ្ងៃការពិភ័យកិច្ចប្រព័ន្ធដំឡើងបេស់សាណាទ្វារណ៍ និងមហាមយុកអមសាណាទ្វារណ៍
- សម្របសម្រួល តាមដានការងារនៃកិច្ចប្រព័ន្ធដំឡើងបេស់សាណាទ្វារណ៍
- ឱកក្រុមក្រសួងពេជ្រ និងដែនការសកម្មភាពប្រព័ន្ធដំឡើងបេស់ការិយាល័យ និងនាយកដ្ឋាន
- ឲ្យបចំពាយការណ៍សកម្មភាពការងារបេស់ការិយាល័យ និងនាយកដ្ឋានប្រព័ន្ធដំឡើងបេស់ការិយាល័យ
- ឲ្យបចំពាយការណ៍សកម្មភាពការងារបេស់ការិយាល័យ និងនាយកដ្ឋានប្រព័ន្ធដំឡើងបេស់ការិយាល័យ
- ឲ្យបចំពាយការណ៍សកម្មភាពការងារបេស់ការិយាល័យ និងនាយកដ្ឋានប្រព័ន្ធដំឡើងបេស់ការិយាល័យ
- អនុវត្តការងាររៀងរាល់ដែលប្រចាបននាយកដ្ឋានប្រគល់ឱ្យ។

៩

២. ការិយាល័យហិរញ្ញវត្ថុ និងផ្តល់ផ្តល់ទទួលបន្ទុក :

- រៀបចំ និងសម្របសម្រួលការងាររប់ខ្លួន និងសារណ៍កំណើនទាំងឡាយ
- គ្រប់គ្រងបេខ្នា (ចំណូល-ចំណាយ) និងកិច្ចបញ្ជីការ
- រៀបចំ និងគ្រប់គ្រង ការអនុវត្តថីការ ដោយមានចុះកិច្ចបញ្ជីការណានេរយៈ
- រៀបចំ គ្រប់គ្រង និងបែងចែកការងារជាប្រភេទ ឬភេទ ឬភេទទីនៃការងារដែលមានចុះកិច្ចបញ្ជីការ
- រៀបចំបែបបទទូទាត់កិច្ចចំណាយដែលការងារផ្តល់ពេលវេលាដូចខាងក្រោម
- គ្រប់គ្រង តាមដាន និងធ្វើបញ្ជីបេខ្នាជាប្រចាំ
- គ្រប់គ្រងបញ្ជីជាប្រចាំនូវសេវាណកបគ្រចំណូល-ចំណាយ និងគណនោយរួមទាំង
- ទទួល ប្រមូល គ្រប់គ្រង និងពាក់វេចបង់ទន្លេ ព្រាក់ប្រាក់ប៉ុណ្ណោះ ព្រាក់ពិនិយោគ និងព្រាក់ចំណូល ដោយទៀត ព្រមទាំងបញ្ជានសាច់ព្រាក់ និងធ្វើបាយការណ៍ជូនក្រសួងយុត្តិធម៌ តាមច្បាប់កំណត់
- គ្រប់គ្រង និងបៀកព្រាក់ហ្មាន់ ក្រោមការទទួលខុសត្រូវបែងសំសាលាថ្មីណើ និងប្រឈមហាមុខ្សោយការ អមសាលាថ្មីណើ តាមបទផ្តានគឺយុត្តិជាប្រចាំ
- រៀបចំបៀកព្រាក់ហ្មាន់ ព្រាក់បែសកកម្ម និងព្រាក់ខបត្តមួយដែល
- ឱកគ្មានបំផុត និងដែនការសកម្មការណ៍បែងសំការិយាល័យប្រចាំខែ ត្រីមាស ៩៧ និងប្រចាំឆ្នាំ
- អនុវត្តការងារដោយទៀតដែលប្រចាននាយកដ្ឋានប្រគល់ខ្សោយ។

៣. ការិយាល័យលទ្ធកម្ម ទទួលបន្ទុក :

- រៀបចំ និងសម្របសម្រួលការងារលទ្ធកម្មសាធារណៈ
- រៀបចំបែបបទ និងគ្រប់គ្រង និតិវិធីលទ្ធកម្មសាធារណៈ តាមនិតិវិធីជាប្រចាំ
- សម្របសម្រួលបែបបទទូទាត់ចំណាយកិច្ចលទ្ធកម្ម
- អនុវត្ត និងប្រើប្រាស់គ្រប់គ្រង និងគ្រប់គ្រង និតិវិធីលទ្ធកម្មសាធារណៈ តាមគោលការណ៍ណែនាំ និងនិតិវិធីជាប្រចាំ
- ទទួលខុសត្រូវ និងគ្រប់គ្រង និតិវិធីលទ្ធកម្មសាធារណៈ តាមគោលការណ៍ណែនាំ និងនិតិវិធីជាប្រចាំ
- ឱកគ្មានបំផុត និងធ្វើបាយការណ៍កិច្ចលទ្ធកម្ម
- ឱកគ្មានបំផុត និងដែនការសកម្មការណ៍បែងសំការិយាល័យ
- រៀបចំបាយការណ៍សកម្មការងារបែងសំការិយាល័យប្រចាំខែ ត្រីមាស ៩៧ និងប្រចាំឆ្នាំ
- អនុវត្តការងារដោយទៀតដែលប្រចាននាយកដ្ឋានប្រគល់ខ្សោយ។

ស

មាត្រា ៥.-

នាយកដ្ឋានកិច្ចការគុណភាព ជាសេវាឌីការឱ្យអត្ថលេខាឌីការដ្ឋានផ្ទាលសាលាគ្មោះណ៍ លើការងារ សម្របសម្រួល ទាំងបន្ទាល់សំណុំរឿង ព្រមទាំងការងារផ្សេងៗទៀត ដើម្បីសម្រេចកិច្ចបេស់សាលាគ្មោះណ៍។  
នាយកដ្ឋានកិច្ចការគុណភាព មានការឲ្យលើយចំណុំចំនួន ០៣ (បី) ដូចខាងក្រោម៖

១. ការឲ្យលើយដែនការ និងផ្ទាលកិច្ចការគុណភាព ទទួលបន្ទុក :

- ទទួល ទាំងបន្ទាលកសាបេច្ច-ចូលបេស់នាយកដ្ឋាន
- សម្របសម្រួលរឿងបំផុតស្ថិសិយកុងគោលបំណងអភិវឌ្ឍន៍សេវាផ្ទាលសាលាគ្មោះណ៍
- សិក្សាស្រោច្រាប់ និងយុត្តិសាស្ត្របេស់គុណភាពជាតិ-អនុជាតិ ព្រមទាំងដំណើរការនៃ ប្រព័ន្ធកុណភាពបេស់ប្រទេសនានា ដើម្បីតម្លៃទីតាំងនៃបណ្តុះបណ្តាល និងធ្វើការផ្សេងៗរួយ
- ចកចារិយិត និងបញ្ជានទៅសកាដែនាថ្នូនឯម្មយៈ ព្រមទាំងប្រមូលតុកំមានអំពើចំណាត់ការ បណ្តឹង និងដំណើរការនិតិវិធីសំណុំរឿងកុងបេស់សាលាគ្មោះណ៍
- បញ្ជានលទ្ធផលចំណាត់ការរឿងតី បូបញ្ហាលលទ្ធផលនៃចំណាត់ការទៅកូងប្រព័ន្ធឌីឡូនយ៉ា
- សម្របសម្រួលរឿងបំកម្មិតិន្ទិជ្រោះរឿងកុងកិច្ចការ និងរឿងកុងមុត្តា
- ស្រាវជ្រាវ និងចំណងចេញលាយដីការ ប្រសិទ្ធភាពបេស់សាលាគ្មោះណ៍
- ចងក្រងឯកសាររឿងបំណុំ និងសេចក្តីពន្លំផ្សេងៗកុងឈឺយុត្តិធម៌
- លើកតែម្រាងបំរិការ និងដែនការសកម្មភាពប្រព័ន្ធដូចបេស់ការឲ្យលើយ និងនាយកដ្ឋាន
- រៀបចំពាណិជ្ជការណ៍សកម្មភាពការងារបេស់ការឲ្យលើយ និងនាយកដ្ឋានប្រព័ន្ធឌីឡូន ៩ គ្រឿង ០៨ និងប្រព័ន្ធឌីឡូន
- អនុគត់ការងារផ្សេងៗទៀតដើម្បីប្រពាណននាយកដ្ឋានប្រគល់ឱ្យ។

២. ការឲ្យលើយកិច្ចការព្រហ្មទណ្ឌ និងសុំបស្បែ ទទួលបន្ទុក :

- សម្របសម្រួល និងពាក់ព័ន្ធបន្ទាល់សំណុំរឿង និងការងារផ្សេងៗដើម្បីសម្រេចកិច្ចបេស់សការព្រហ្មទណ្ឌ និងសកាសុំបស្បែ
- ទទួល កត់ត្រា និងពាក់ព័ន្ធបន្ទាល់សំណុំរឿងព្រហ្មទណ្ឌ សំណុំរឿងសុំរឿងទីប្រព័ន្ធដែល សេចក្តីសម្រចបេស់ពេក្រមសុំបស្បែនសាលាដូង និងសំណុំរឿងផ្សេងៗទៀតការណ៍ប្រព័ន្ធឌីឡូនសម្រេចកិច្ចបេស់សការព្រហ្មទណ្ឌ និងសកាសុំបស្បែ
- សម្របសម្រួលចកចារិយិត និងប្រមូលតុកំមានអំពើចំណាត់ការបណ្តឹង និងប្រមូលតុកំមានអំពើចំណាត់ការបណ្តឹង និងយុត្តិសាស្ត្រព្រហ្មទណ្ឌ និងសកាសុំបស្បែ
- ទទួល កត់ត្រា និងពាក់ព័ន្ធបន្ទាល់សំណុំរឿងខ្មោះណ៍បេស់អត្ថពេក្រម:ការងារ និងបណ្តឹងសាខាត្រួត
- សម្របសម្រួលកម្មិតិន្ទិជ្រោះអង្គភាព និងធ្វើការសលវិចិយដើម្បីដែលស្ថិតិកុងដើម្បីសម្រេចកិច្ចបេស់សការព្រហ្មទណ្ឌ
- សម្របសម្រួលលើចំណាត់ការបណ្តឹងដិតិតិ និងបណ្តឹងដែលទៀតកុងរឿងព្រហ្មទណ្ឌ



- សម្របសម្រួលក្រោមបញ្ជានសេចក្តីសម្រេចបៀនភ្លើងខ្លួនណា ដោយសកាវ្របូទណ្ឌ និងប្រសកាសឱ្យបានដំឡូង ឬបញ្ហាបណ្តុះភាពទុក្ខ ទៅគុណភាក់ពុល
- សម្របសម្រួលក្រោមបញ្ជានសំណុះក្រោងទៅសាលាចំម្មោងដែលមានសមត្ថភូមិ
- សម្របសម្រួលក្រោមបញ្ជានសាលាជំកាស្ថាត និងសេចក្តីសម្រេចនានាទៅអង្គភាពដែលមានសមត្ថភូមិ
- ប្រមុជ និងទួលបញ្ញីសំណុះក្រោងបែលទៅក្រោមសឱ្យបានដោលដំឡូង
- ក្រោមធម្មតាការណ៍យកធម្មតាយើលើក្រោមបណ្តុះភាពទុក្ខ នៅពេលដំណើរបៀវត្ស ៩ គ្រឿងអង្គភាព
- សម្របសម្រួលក្រុមដីប៊ុះ: អធិភាពកិច្ចបែលប្រធានសកាសឱ្យបានដំឡូង
- តម្លៃ ឬក្រុមសំណុះក្រោងចាត់ការរួម ឬខិតជំនាញតារាជុះទៅគុណភាក់ពុល និងសកាសឱ្យបានដំឡូង
- លើកគ្រោងលីកា និងផែនការសកម្មភាពប្រព័ន្ធដំឡូងបែលការឈាម ឬការឈាម
- ក្រោមធម្មតាការណ៍យកធម្មតាយើលើក្រោមបណ្តុះភាពទុក្ខ នៅពេលទីក្រុងខែ ៣ និង ៤
- អនុគត់ការងាររឿងទៀតដែលប្រធាននាយកដ្ឋានប្រគល់ខ្លួន

**៣. ការឈាមយកិច្ចការដ្ឋាម្មីៗទៅលក្ខណៈទួលបន្ទុក :**

- សម្របសម្រួល និងពាណិជ្ជបន្ទុកសំណុះក្រោង និងការងារទាំងឡាយដែលដោលដំឡូង និងការងាររឿងទៀតត្រូវបានដំឡូងដោយសកាសឱ្យបានដំឡូង
- ចុះបញ្ជីបន្ទុកសំណុះក្រោងដ្ឋាម្មីៗ សំណុះក្រោងទាបជាជួរកម្ម សំណុះក្រោងការងារ សំណុះក្រោងការងារ និងពាណិជ្ជបន្ទុកសំណុះក្រោងទៀតត្រូវបានដំឡូងដោយសកាសឱ្យបានដំឡូង
- ប្រមុជលំដែលខាងក្រោមបន្ទុកដំឡូង និងធ្វើឯកត្រូវបានដំឡូងដោយសកាសឱ្យបានដំឡូងដោយសកាសឱ្យបានដំឡូង
- សម្របសម្រួលលើចំណាត់ការបែលសាលាជ្លួនណា លើបណ្តុះភាពការណ៍យកធម្មតាយើលើក្រោមបណ្តុះភាពទុក្ខ និងសេចក្តីសម្រេចបែលការឈាម
- សម្របសម្រួលលើចំណាត់ការបែលការឈាមដែលមានសមត្ថភូមិ និងបណ្តុះភាពការណ៍យកធម្មតាយើលើក្រោមបណ្តុះភាពទុក្ខ និងសេចក្តីសម្រេចបែលការឈាម
- សម្របសម្រួលលើចំណាត់ការបែលបណ្តុះភាពហុតិត ហណ្តុះភូមិ និងបណ្តុះភាពទុក្ខ និងសេចក្តីសម្រេចបែលបណ្តុះភាពទុក្ខ និងសេចក្តីសម្រេចបែលការឈាម
- សម្របសម្រួលក្រោមបញ្ជានសេចក្តីសម្រេចបៀនភ្លើងខ្លួនណាបែលសកាសឱ្យបានដំឡូង និងសកាសឱ្យបានដំឡូង ឬបញ្ហាបណ្តុះភាពទុក្ខ ទៅគុណភាក់ពុល
- សម្របសម្រួលក្រោមបញ្ជានសំណុះក្រោងទៅសាលាចំម្មោងដែលមានសមត្ថភូមិ
- ក្រោមធម្មតាការណ៍យកធម្មតាយើលើក្រោមបណ្តុះភាពទុក្ខ នៅតួនាទីបានដំឡូងដោយសកាសឱ្យបានដំឡូង
- លើកគ្រោងលីកា និងផែនការសកម្មភាពប្រព័ន្ធដំឡូងបែលការឈាម

ស

- ក្រុមប្រជាធិបតេយ្យការណ៍សកម្មភាពការងារបេស់ការិយាល័យប្រចាំខែ ត្រីមាស ០៩ខែ និង  
យុត្តិត្រាំ
- អនុវត្តការងារផ្សេងៗទៀតដែលប្រចាននាយកដ្ឋានប្រគល់ឱ្យ។

#### ច្បាស់ ៥.-

នាយកដ្ឋានកិច្ចការមេហាមយការ ជាសនាគិការីអតិថិជននាយកដ្ឋាននាយកដ្ឋានសាលាគទ្ទេណ៍ លើ  
ការងារសម្របសម្រួល ទាំងចំណែកសំណុំរឿង ព្រមទាំងការងារផ្សេងៗទៀត ដែលជាសមត្ថកិច្ចបេស់មហាមយការអមេសាលាគទ្ទេណ៍។

នាយកដ្ឋានកិច្ចការមេហាមយការ មានការិយាល័យចំណុះចំនួន ០៣ (បី) ដូចខាងក្រោម៖

##### ១. ការិយាល័យដែនការ និងរដ្ឋបាលកិច្ចការមេហាមយការ ទទួលបន្ទុក :

- ទទួល ទាំងចំណែកសារចំពោះចំណុំរឿង និងបណ្តុះរឿងទៀតដែលចូលមកមេហាមយការ
- ត្រូវប្រជាធិបតេយ្យការ និងប្រព័ន្ធឌីឡូនីយុទ្ធបញ្ជីដែលបាននិតិវិធីនៃដំណឹកការរឿងតីក្រហមណ្ឌ
- ឬយុម្ភក្រុង និងឈ្មោះដែលបានរឿងតីក្រហមណ្ឌ ឬមេចំងួលឈ្មោះប្រព័ន្ធសុវត្ថិភាពនៃអនុវត្តការងារនៃអនុវត្តការងាររឿងតីក្រហមណ្ឌ
- សម្របសម្រួលការចំណែកសម្រួលនិងការរឿងតីក្រហមណ្ឌ
- សិក្សាសាស្ត្របេស់គ្រប់ និងយុត្តិតាមីនីតិវិការីអតិថិជន ដែលបាននិតិវិធីនៃការងារ ប្រព័ន្ធយុត្តិធម៌មេដែលបាននិតិវិធីនៃការងារ និងសេចក្តីពីរឿងតីក្រហមណ្ឌ
- ចងក្រោះការងារ និងសេចក្តីពីរឿងតីក្រហមណ្ឌ
- លើកក្រោះការងារ និងដែនការសកម្មភាពប្រចាំខែបេស់ការិយាល័យ និងនាយកដ្ឋាន
- ក្រុមប្រជាធិបតេយ្យការណ៍សកម្មភាពការងារបេស់ការិយាល័យ និងនាយកដ្ឋានប្រចាំខែ ត្រីមាស ០៩ខែ និងប្រចាំខែ
- អនុវត្តការងារផ្សេងៗទៀតដែលប្រចាននាយកដ្ឋានប្រគល់ឱ្យ។

##### ២. ការិយាល័យបច្ចេកទេសត្រូវណ្ឌ ទទួលបន្ទុក :

- សម្របសម្រួលការងារបច្ចេកទេសទាំងទាំងរឿងតីក្រហមណ្ឌ
- ដូយសម្រួលការងារពាក់ព័ន្ធនិងសេចក្តីពីនាយកដ្ឋានសំណុំរឿងតីក្រហមណ្ឌ សកាសុំបស្បរ និង  
បគ្គប៉ែន
- ដូយសម្រួលលើពាក្យសុំអនុវត្តន៍ទាំងទាំងរឿង ដែលបាននិតិវិធីនៃការងារ បានបញ្ជាក់ តាមការចំណាំ
- ចំណាំ និងតម្លៃដែលបានរឿងតីក្រហមណ្ឌ ព្រមទាំងចូលរួមជាមុនប្រព័ន្ធសុវត្ថិភាពនៃការងារ និងការងារ
- ក្រុមប្រជាធិបតេយ្យការងារបេស់ការិយាល័យ និងប្រព័ន្ធដែលមានសមត្ថកិច្ច
- សហការរៀបចំសាធារណ៍ពាក់ព័ន្ធនិងការងារបេស់ការិយាល័យ និងការងារបច្ចេកទេសត្រូវណ្ឌ

- សម្របសម្រួលជាមួយអតិថិជន អតិថិជនអាជ្ញាក់ ព្រះអាជ្ញាក់ ក្រឡាបត្រី អាជ្ញាសាលា មន្ត្រីដំនើយអតិថិជន អតិថិជនក្រោរ និងអាជ្ញាក់ពាក់ព័ន្ធទឹកដី និងអាជ្ញាក់ពាក់ព័ន្ធទឹកដី
- ប្រមូល និងចែងក្រោរសាលដីកាសណ៍ក្នុងពីរព្រហ្មទណ្ឌ និងរូបមន្ត្រាអនុវត្ត
- លើកត្រូវបានបញ្ជាក់ និងដែនការសកម្មភាពប្រចាំឆ្នាំបែងការឈាល់យោប់
- រៀបចំពាណិជ្ជការណ៍សកម្មភាពការងារបែងការឈាល់យោប់ប្រចាំខែ គ្រឿះស ៨៧ និង ប្រចាំឆ្នាំ
- អនុវត្តការងារផ្សេងៗទៀតដែលប្រចាននាយកដ្ឋានប្រគល់ឱ្យ។

៣. ការឈាល់យោប់ទាក់ទងនៃពន្លនាគារ និងសម្រេច ទទួលបន្ទុក :

- រៀបចំ និងសម្របសម្រួលការងារទៀតទាក់ទងនៃពន្លនាគារ
- ចូលរួម និងសម្របសម្រួលការងារត្រួតពិនិត្យពន្លនាគារ តាមច្បាប់កំណត់
- សម្របសម្រួល និងអធិការកិច្ចទីកន្លែងយោតែខ្លួន និងពន្លនាគារ
- ចូលរួម និងសម្របសម្រួលដំណើរការអធិការកិច្ចអង្គភាពនគរបាលយុត្តិធម៌ តាមច្បាប់កំណត់ រៀបចំ និងសម្របសម្រួលកម្ពិជសម្បូចបែងៗមេធាន់ មន្ត្រីនគរបាលយុត្តិធម៌ និងអ្នកប្រកបវិញ្ញា ដីរៀងរៀងទៀត តាមច្បាប់កំណត់
- ទទួលរាយការណ៍ពន្លនាគារបែងសំរាយការងារសាលាដូច និងអាជ្ញាក់ពន្លនាគារ
- លើកត្រូវបានបញ្ជាក់ និងដែនការសកម្មភាពប្រចាំឆ្នាំបែងការឈាល់យោប់
- រៀបចំពាណិជ្ជការណ៍សកម្មភាពការងារបែងការឈាល់យោប់ប្រចាំខែ គ្រឿះស ៨៧ និង ប្រចាំឆ្នាំ
- អនុវត្តការងារផ្សេងៗទៀតដែលប្រចាននាយកដ្ឋានប្រគល់ឱ្យ។

ចំណូនអតិថិជន ៣

អនុប្រធានប្រឈម

ចាយក្រា ៩០.-

ក្នុងការណ៍ចំណាត់ថ្នាក់ ផ្លូវក្រិះក្រសួងយុត្តិធម៌អាជីវកម្មប្រកាសធ្វើការកែសម្រួល និងបង្កើតការឈាល់យោប់ ប្រចាំឆ្នាំបែងការឈាល់យោប់ ចំណាត់ថ្នាក់ ឬអតិថិជនអាជ្ញាក់ពន្លនាគារ។

ចំណូនអតិថិជន ៤

អនុសាលប្រជាធិបតេយ្យ

ចាយក្រា ៩១.-

បទប្បញ្ញត្តិទាំងឡាយណាផ្លាមានខ្លឹមសាជ្ញូយនឹងអនុក្រើសនេះ: ត្រូវទិន្នន័យការណ៍។

នាយក ១២.-

ដ្ឋីមត្រីទូលបន្ទកទីស្តីការគណៈដ្ឋីមត្រី ដ្ឋីមត្រីក្រសួងយុត្តិធម៌ ដ្ឋីមត្រីក្រសួងសេដ្ឋកិច្ចនិង  
ហិរញ្ញវត្ថុ ដ្ឋីមត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ គ្រប់ទូលបន្ទកអនុវត្តអនុក្រោម៖  
គមការកិច្ចរៀងរាល់ ចាប់ពីថ្ងៃចុះហត្ថលេខាណាព្យាក់

ធ្វើនៅក្នុងជាន់រៀងរាល់ ថ្ងៃទី ០៥ ខែ កុម្ភ: ឆ្នាំ ២០១៦



នាយកប្រជុំនគរបាលនគរបាល ធម្មនាយក ធម្មនាយក

នាយកសេចក្តីគ្រប់គ្រង់ប្រជាពលរដ្ឋ

សម្រាប់អភិវឌ្ឍន៍នគរបាល នគរបាល សុខបាល លេខ



**អំឡុងខ្លួន:**

- ក្រសួងបរិយោជន៍
- អនុប្រធានក្រសួងបរិយោជន៍
- អនុប្រធានក្រសួងបរិយោជន៍
- អនុប្រធានក្រសួងបរិយោជន៍
- អនុប្រធានក្រសួងបរិយោជន៍
- ឧបករណ៍យោងអភិវឌ្ឍន៍នគរបាល នគរបាល សុខបាល លេខ
- ឧបករណ៍យោងអភិវឌ្ឍន៍នគរបាល នគរបាល សុខបាល លេខ
- ជំនាញទី ១២
- រាជកិច្ច
- ឯកសារ កាលបរិច្ឆេទ

ខេត្តក្រសួង នគរបាល ចំណែក ៩១ ភ្នំពេញ និង សាធារណការ នគរបាល ចំណែក ៩១ ភ្នំពេញ និង សាធារណការ នគរបាល ចំណែក ៩១ ភ្នំពេញ

